

# សារប័ណ្ណ

## បញ្ជី 6 អត្រាការកែងកម្មកិរិយាខែម ..... 1

6.1	ភ្លើកិរិយាខែម .....	1
6.2	អត្រាការកែងកម្មកិរិយាខែម .....	2
6.3	ការហានអត្រាការកែងកម្មកិរិយាខែម .....	6
6.4	ប៉ាតីយទៅអត្រាការកែងកម្មកិរិយាខែម .....	15
6.5	ការអិបាយការកែងកម្មកិរិយាខែម .....	20
6.6	ផលុងការតួនក្នុងកិរិយាខែម .....	21
6.7	កល្លាតីទីនៃការកែងកម្មកិរិយាខែម .....	25
6.8	ការអិបាយផលុងប៉ាតីយទៅអត្រាការកែងកម្មកិរិយាខែម .....	28
	បណ្តុះបណ្តាលប៉ាតីយទៅអត្រាការកែងកម្មកិរិយាខែម និង ផលុងការកែងកម្មកិរិយាខែម .....	31
	ផលុងការកែងកម្មកិរិយាខែម និង ការកែងកម្មកិរិយាខែម .....	63
	បណ្តុះបណ្តាល ប៉ាតីយទៅអត្រាការកែងកម្មកិរិយាខែម និង ផលុងការកែងកម្មកិរិយាខែម .....	75

## បញ្ជី 7 សងគ្គលិខិត្ត ..... 119

7.1	ការបង្កើតរឹងការក្នុងការកែងកម្មកិរិយាខែម .....	120
7.2	របៀបនូវការកែងកម្មកិរិយាខែម .....	122
7.3	ការសមតុល្យ .....	122
7.3.1	ការសមតុល្យនៃការកែងកម្មកិរិយាខែម .....	124
7.3.2	ការសមតុល្យនៃការកែងកម្មកិរិយាខែម .....	125
7.3.3	ការសមតុល្យនៃកិរិយាខែម .....	126
7.4	ការបង្កើតរឹងការក្នុងការកែងកម្មកិរិយាខែម .....	127
7.5	អត្រាការកែងកម្មកិរិយាខែម និង ការកែងកម្មកិរិយាខែម .....	129
7.6	ការសមតុល្យនៃការកែងកម្មកិរិយាខែម .....	130
7.7	ការសមតុល្យនៃការកែងកម្មកិរិយាខែម .....	133
7.8	ការបង្កើតរឹងការក្នុងការកែងកម្មកិរិយាខែម .....	135
7.8.1	ការបង្កើតរឹងការក្នុងការកែងកម្មកិរិយាខែម .....	135
7.8.2	ការបង្កើតរឹងការក្នុងការកែងកម្មកិរិយាខែម .....	136

7.9	หลักของเลอชาเตอลิเยร์ .....	137
7.10	การใช้หลักของเลอชาเตอลิเยร์ในอุตสาหกรรม .....	141
7.11	ตัวเร่งปฏิกิริยา กับภาวะสมดุล .....	145
7.12	ค่าคงที่ของสมดุลเมื่อเปลี่ยนอุณหภูมิ .....	145
7.13	ข้อสังเกตเกี่ยวกับค่าคงที่ของสมดุล .....	148
7.14	การคำนวณเกี่ยวกับสมดุลเคมี .....	151
7.15	สมดุลของการละลายที่ละลายน้ำได้น้อย .....	158
7.16	ประโยชน์ของค่าคงที่ของสมดุล .....	160
	<b>แบบทดสอบประจำที่ 7 สมดุลเคมี พร้อมเฉลย .....</b>	<b>161</b>
	<b>เฉลยแนวคิดแบบทดสอบประจำที่ 7 สมดุลเคมี .....</b>	<b>176</b>
	<b>แบบทดสอบ Entrance สมดุลเคมี พร้อมเฉลย .....</b>	<b>190</b>
<b>บทที่ 8 กรด-เบส .....</b>	<b>223</b>	
8.1	การเกิดไอออกซ์ของสารละลายอิเล็กโทรไลต์ .....	224
8.2	สารละลายกรด .....	226
8.3	สารละลายเบส .....	227
8.4	ทฤษฎีของกรดและเบส .....	230
8.5	คู่กรด – เบส .....	232
8.6	ชนิดของอิเล็กโทรไลต์ .....	233
8.7	ความแรงของกรด – เบส .....	234
8.8	การแตกตัวของกรดแก่และเบสแก่ .....	235
8.9	การแตกตัวของกรดอ่อน .....	236
8.10	การแตกตัวของเบสอ่อน .....	237
8.11	การแตกตัวของน้ำบริสุทธิ์ .....	238
8.12	การเปลี่ยนความเข้มข้นของไฮโดรเนียมไออ่อนและไฮดรอกไซด์ไออ่อนในน้ำ .....	241
8.13	การคำนวณเกี่ยวกับกรด – เบส .....	242
8.14	ผลของไออ่อนร่วมชนิด (Common ion effect) .....	248
8.15	pH ของสารละลาย .....	253
8.16	อินดิเคเตอร์สำหรับกรดและเบส .....	259
8.17	ปฏิกิริยากรดและเบส .....	262
8.18	การหาความพอดีของกรดและเบส .....	263
8.19	สารละลายเกลือ .....	269
8.20	สารละลายบัฟเฟอร์ .....	275

8.21 การคำนวณเกี่ยวกับการไฟเทเรตที่ต้องใช้เรื่องอื่นเกี่ยวข้อง .....	282
แบบทดสอบประจำบทที่ 8 กรด – เบส ชุดที่ 1 พร้อมเฉลย .....	287
เฉลยแนวคิดแบบทดสอบประจำบทที่ 8 กรด – เบส ชุดที่ 1 .....	299
แบบทดสอบประจำบทที่ 8 กรด – เบส ชุดที่ 2 พร้อมเฉลย .....	312
เฉลยแนวคิดแบบทดสอบประจำบทที่ 8 กรด – เบส ชุดที่ 2 .....	337
แบบทดสอบ Entrance กรด – เบส พร้อมเฉลย .....	359
<b>เฉลยแบบฝึก สสวท.</b>	
แบบฝึกหัด 6.1 .....	415
แบบฝึกหัด 6.2 .....	416
แบบฝึกหัดท้ายบท .....	417
แบบฝึกหัด 7.1 .....	419
แบบฝึกหัด 7.2 .....	420
แบบฝึกหัด 7.3 .....	424
แบบฝึกหัดท้ายบท .....	425
แบบฝึกหัด 8.1 .....	429
แบบฝึกหัด 8.2 .....	429
แบบฝึกหัด 8.3 .....	432
แบบฝึกหัด 8.4 .....	436
แบบฝึกหัด 8.5 .....	438
แบบฝึกหัด 8.6 .....	439
แบบฝึกหัด 8.7 .....	441
แบบฝึกหัด 8.8 .....	443
แบบฝึกหัดท้ายบท .....	446

